



កិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន




ការផ្តល់មតិយោបល់សាធារណៈ

កិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន



៥. ប្រភេទគម្រោង



**ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ**



នីតិវិធីនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន

១. និយមន័យ៖

ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន៖ គឺជាកិច្ចដំណើរការមួយសម្រាប់ វិភាគសក្តានុពលនៃហេតុប៉ះពាល់បរិស្ថាន ដែលអាចកើតមានឡើង ដោយសារគម្រោង និងមានការសម្រេចដ៏ជាក់លាក់ មុនពេល គម្រោងទាំងនោះ ត្រូវគេយកទៅអនុវត្តដើម្បីធានាថា ហេតុប៉ះពាល់ អវិជ្ជមានត្រូវបានកាត់បន្ថយ ឬត្រូវបានការពារឱ្យដល់កម្រិត អប្បបរមា និងហេតុប៉ះពាល់បរិស្ថានវិជ្ជមានត្រូវបង្កើនដល់កម្រិត អតិបរមា។

ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង៖ គឺជាការសិក្សាដំបូងលើ ធនធានបរិស្ថាន រូបសាស្ត្របរិស្ថានជីវសាស្ត្រ និងធនធានសេដ្ឋកិច្ច-សង្គម ហើយភាគច្រើនគឺពឹងផ្អែកទៅលើទិន្នន័យមានស្រាប់ដែលមាន នៅក្នុង និងជុំវិញតំបន់គម្រោង ដើម្បីជាមូលដ្ឋានក្នុងការកំណត់ ព្យាករ និងវិភាគនូវសក្តានុពលនៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ដែលអាចកើតមានឡើងដោយសារសកម្មភាពរបស់គម្រោងសំដៅ រកវិធានការកាត់បន្ថយនូវហេតុប៉ះពាល់អវិជ្ជមានឱ្យដល់កម្រិត អប្បបរមា និងបង្កើនហេតុប៉ះពាល់វិជ្ជមានឱ្យដល់កម្រិតអតិបរមា។




ចោះកូដឡូយដោយ៖
នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
នៃក្រសួងបរិស្ថាន ឆ្នាំ២០២១



ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ គឺជាការសិក្សាលម្អិតល្អនៃធនធានបរិស្ថានរូបសាស្ត្របរិស្ថានជីវសាស្ត្រ និងធនធានសេដ្ឋកិច្ចសង្គម ហើយភាគច្រើនគឺពឹងផ្អែកទៅលើទិន្នន័យដែលមាននៅក្នុង និងជុំវិញតំបន់គម្រោងដើម្បីជាមូលដ្ឋានក្នុងការកំណត់ព្យាករ និងវិភាគនូវសក្តានុពលនៃហេតុប៉ះពាល់បរិស្ថាន និងសង្គមធ្ងន់ធ្ងរ ដែលអាចកើតមានឡើងដោយសារសកម្មភាពរបស់គម្រោងសំដៅរកវិធានការកាត់បន្ថយនូវហេតុប៉ះពាល់អវិជ្ជមានឱ្យដល់កម្រិតអប្បបរមា និងបង្កើនហេតុប៉ះពាល់វិជ្ជមានឱ្យដល់កម្រិតអតិបរមា។

ការចូលរួមពីសាធារណជន គឺជាការចូលរួមពិគ្រោះយោបល់របស់អ្នកពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ ដែលអ្នកពាក់ព័ន្ធទាំងនោះរួមមាន៖ ក្រសួង/ ស្ថាប័នពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានមន្ទីរពាក់ព័ន្ធម្ចាស់ក្រុមហ៊ុន ក្រុមហ៊ុនទីប្រឹក្សា តំណាងប្រជាពលរដ្ឋដែលរងនូវការប៉ះពាល់ និងតំណាងអង្គការក្រៅរដ្ឋាភិបាល ដែលមានការពាក់ព័ន្ធនឹងតំបន់គម្រោង។

២. គោលការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន



រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣

↓

ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ឆ្នាំ១៩៩៦

↓

អនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ឆ្នាំ១៩៩៩

↓

ប្រកាសផ្សេងៗ

១. ប្រកាសស្តីពីគោលការណ៍ណែនាំទៅក្នុងការធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង និងពេញលេញ ឆ្នាំ២០០៩
២. ប្រកាសស្តីពីប្រតិភូកម្មអំណាចក្នុងការធ្វើសេចក្តីសម្រេចក្នុងនាមក្រសួងចំពោះគម្រោងវិនិយោគជូនមន្ទីរ ខេត្ត- ក្រុង ឆ្នាំ២០០៥
៣. ប្រកាសស្តីពីការចុះបញ្ជីក្រុមហ៊ុនទីប្រឹក្សាសម្រាប់ការសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ឆ្នាំ២០១៤
៤. ប្រកាសអន្តរក្រសួងស្តីពីចំណាត់ថ្នាក់នៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់គម្រោងអាជីវកម្មវិស័យសាងសង់ ឬធ្វើផ្សេងទៀតដែលមានលក្ខណៈជាសិប្បកម្មខ្នាតតូច ឆ្នាំ២០១៦
៥. ប្រកាសអន្តរក្រសួងស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យជាប្រាក់ដោយក្រសួងបរិស្ថាន ឆ្នាំ២០១៩
៦. ប្រកាសស្តីពីចំណាត់ថ្នាក់នៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់គម្រោងអភិវឌ្ឍន៍ ឆ្នាំ២០២០
៧. ប្រកាសស្តីពីនីតិវិធី និងការអនុវត្តគោលការណ៍ណែនាំសម្រាប់តារាងផ្ទៀងផ្ទាត់ក្នុងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង តាមវិស័យ ឆ្នាំ២០២១

៤. កិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន

លក្ខខណ្ឌការងារ

- ជាផែនទីបង្ហាញនូវដើម្បីរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន
- កំណត់ទំហំ និងវិធីសាស្ត្រក្នុងការសិក្សា
- កំណត់អ្នកពាក់ព័ន្ធ
- កំណត់ទម្រង់របាយការណ៍

របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ ឬ របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង (តំណើចាំបាច់)

